



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា
COMFREL

សេចក្តីជូនដំណឹង

ស្តីពី

វេទិកាម្ចាស់ឆ្នោត

ក្នុងការវាយតម្លៃលទ្ធផលនៃការបំពេញ/អនុវត្តលក្ខខណ្ឌសន្ទស្សន៍ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១១

គណៈកម្មាធិការខុមហ្វ្រែលមានកិត្តិយសសូមគោរពអញ្ជើញ និងជម្រាបដល់បណ្តាប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា គណៈកម្មាធិការខុមហ្វ្រែលដោយសហការជាមួយ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), អង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម (KKKHRO) អង្គការជាតិស្រាវជ្រាវជាតិកម្ពុជា (CNRO) ក្នុងខេត្តព្រះសីហនុ នឹងរៀបចំធ្វើវេទិកាម្ចាស់ឆ្នោតក្នុងការវាយតម្លៃលទ្ធផលនៃការបំពេញ/អនុវត្តលក្ខខណ្ឌសន្ទស្សន៍ក្នុងមណ្ឌលព្រះសីហនុ។

ក្នុងវេទិកានេះ ម្ចាស់ឆ្នោតក្នុងខេត្តព្រះសីហនុនឹងធ្វើការវាយតម្លៃដោយប្រើឧបករណ៍អេឡិចត្រូនិចទៅលើសមិទ្ធផលការងាររបស់មន្ត្រីជាប់ឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តទៅលើលក្ខខណ្ឌសន្ទស្សន៍វិស័យអាទិភាពសម្រាប់មណ្ឌលព្រះសីហនុ ដែលម្ចាស់ឆ្នោតបានកំណត់កាលពីឆ្នាំ ២០០៩ ។

ក្នុងវេទិកានេះ នឹងមានអ្នកចូលរួមប្រមាណ ១០០ នាក់ និងមានវាគ្មិនជាសមាជិកក្រុមប្រឹក្សាខេត្ត តំណាងគណៈអភិបាលខេត្ត និងតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តដោយមានការចូលរួមពីម្ចាស់ឆ្នោតជា កសិករមកពីសហគមន៍នានា សិស្ស/និស្សិត អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីរាជការ។

វេទិកានេះ នឹងត្រូវរៀបចំធ្វើ នៅទីកន្លែង និងពេលវេលាដូចខាងក្រោម៖

ទីកន្លែង: សាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

កាលបរិច្ឆេទ: ថ្ងៃពុធ ទី ០៣ ខែ សីហា ឆ្នាំ ២០១១ វេលាម៉ោង ៨.១៥ព្រឹក ដល់ ៣.៣០ រសៀល

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាស្រ័យលើប្រកបដោយប្រក្រាបៈប្រជាធិបតេយ្យ។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

វេទិកាម្ចាស់ឆ្នោតនេះត្រូវបានរៀបចំឡើងជាសកម្មភាពបន្ត និងពិនិត្យមើល លទ្ធផល នៃការសម្រេចបានលក្ខខណ្ឌសន្ទស្សន៍ក្នុងមណ្ឌលនីមួយៗ ដែលម្ចាស់ឆ្នោតបាន កំណត់នៅក្នុងសិក្ខាសាលាក្នុងមណ្ឌលរបស់ខ្លួនកាលពីឆ្នាំ ២០០៩ ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅ៖

- ឲ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពតាមដាន និងវាយតម្លៃពីសមិទ្ធផលការងាររបស់ មន្ត្រីជាប់ឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តទៅលើលក្ខខណ្ឌសន្ទស្សន៍ក្នុងមណ្ឌល របស់ខ្លួន តាមរយៈការផ្តល់ពិន្ទុ ។
- បន្តផ្សព្វផ្សាយពីលទ្ធផលនៃលក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាពដល់ម្ចាស់ឆ្នោតនៅ មណ្ឌលដែលមានរៀបចំវេទិកា ។
- ផ្តល់របាយការណ៍ស្តីពីការរីកចម្រើនការអនុវត្តលក្ខខណ្ឌសន្ទស្សន៍នៅមណ្ឌលនីមួយៗ ដល់សាធារណៈជនអាជ្ញាធរខេត្ត និងមន្ត្រីជាប់ឆ្នោត ។

សូមអរគុណ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១២ ៦៥ ៤៩ ៥០